



គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ

Committee to Promote Women in Politics

សេចក្តីប្រកាសព័ត៌មាន

ក្រុមស្ត្រី នៅថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិលនៅកម្ពុជា

ស្ត្រី គ.ជ.ប ឲ្យមានគោលនយោបាយយេនឌ័រ

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥

គណៈកម្មាធិការដឹកនាំ
វីណា ឃឹះ
នាយិកាអង្គការសីលការ ជា
ប្រធានគណៈកម្មាធិការដឹកនាំ
និងជាអគ្គលេខាធិការនៃ គ.ស.ន

ម៉ែម សម្បត្តិ
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍
និងភាពជាដៃគូក្នុងសកម្មភាព
និងជាអនុប្រធានគណៈកម្មាធិការ
ដឹកនាំនៃ គ.ស.ន

សៀម សុភាព
នាយិកាអង្គការយេនឌ័រ និង
អភិវឌ្ឍន៍ ដើម្បីកម្ពុជា និងជា
សមាជិកគណៈកម្មាធិការ
ដឹកនាំ នៃ គ.ស.ន

ជា ស៊ីនដាណា
នាយិកា មណ្ឌលព័ត៌មានស្ត្រី
កម្ពុជា និងជា សមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

គង់ បញ្ញា
នាយកគណៈកម្មាធិការដើម្បីការ
បោះឆ្នោតដោយសេរី និងយុត្តិធម៌
នៅកម្ពុជា និងជាសមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

សំ គន្ធាមី
នាយកស្តីទីគណៈកម្មាធិការអណ្តា
ក្រីក្រ និងយុត្តិធម៌ដើម្បីការបោះ
ឆ្នោតដោយសេរី និងត្រឹមត្រូវ
នៅកម្ពុជានិងជាសមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

កែប ភ័ន្តធារ
នាយកប្រតិបត្តិអង្គការ
សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍
នៅកម្ពុជា និងជាសមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

មីរ៉ា មី វ៉ា
ទីប្រឹក្សាបច្ចេកទេស នៃ
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

ក្រេម ស្ករ
ទីប្រឹក្សាបច្ចេកទេស នៃ
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

ក្នុងខែមេសា ឆ្នាំ២០១៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បាន
បង្កើតឡើងតាមរូបមន្តថ្មីមួយ ដែលរួមមានសមាសភាពគណបក្សពីរ គឺ គណបក្សប្រជាជនកម្ពុជា និង
គណបក្សសង្គ្រោះជាតិ។ សមាជិកថ្មីនៃ គ.ជ.ប រួមមានប្រាំបួនរូប ក្នុងនោះមានបុរស ៨រូប និងស្ត្រី១រូប។
បច្ចុប្បន្ននេះមន្ត្រីនៅលេខាធិការដ្ឋាន គ.ជ.ប រាជធានីខេត្តទាំង២៥ មានចំនួន៧៤រូប ក្នុងនោះមានស្ត្រីតែ២រូប
ប៉ុណ្ណោះ។ នេះបង្ហាញឲ្យឃើញថា គ.ជ.ប នៅមិនទាន់បានឆ្លើយតបតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ
កម្ពុជា មាត្រា៣៥ និង៤៥ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ គោលដៅអភិវឌ្ឍន៍
សហស្សវត្សរ៍កម្ពុជានៅក្នុងគោលដៅទី៣ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ និង
ផែនការយុទ្ធសាស្ត្រនារីរតនៈ នៅឡើយទេ។

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ហៅថា គ.ស.ន
ដែលមានលេខាធិការដ្ឋាននិងសម្របសម្រួលដោយអង្គការសីលការ និងអង្គការសង្គមស៊ីវិលស្ត្រី បានរៀបចំ
កិច្ចប្រជុំសាធារណៈស្តីពី “យេនឌ័រ និងការបោះឆ្នោត” នៅភោជនីយដ្ឋាន ទន្លេបាសាក់២។ អ្នកចូលរួមសរុប
មានប្រមាណ ៦០នាក់ ដែលមកពីស្ថាប័ន រដ្ឋសភាជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងកិច្ច
ការនារី ក្រុមស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ អង្គការជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន។

ក្រុមស្ត្រីដឹកនាំថ្នាក់ក្រោមជាតិដែលអញ្ជើញមកពី១០ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុម
ស្ត្រីដើម្បីទាំងអស់គ្នា អញ្ជើញមកពីអង្គការសង្គមស៊ីវិល បានដាក់ស្នើនូវសេចក្តីព្រាង គោលនយោបាយ
សមភាពយេនឌ័រ ក្នុង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈលោកជំទាវ តែ ម៉ានីរ៉ុង
សមាជិក គ.ជ.ប ដើម្បីដាក់ជូនលោកប្រធាននៃ គ.ជ.ប ពិនិត្យនិងទទួលយកដាក់ជាគោលនយោបាយ
របស់ គ.ជ.ប ។

សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយក្រុមអង្គការស្ត្រីជាង ៣០ស្ថាប័ន
ក្រុមបណ្តាញស្ត្រីដើម្បីការអភិវឌ្ឍ និងក្រុមស្ត្រីដឹកនាំមកពី១០ខេត្តក្រុងក្នុងចំណោម២៥ខេត្តក្រុងនៅទូទាំង
ព្រះរាជាណាចក្រកម្ពុជា។

ការស្នើឲ្យមានគោលនយោបាយសមភាពយេនឌ័រនេះគឺ ដើម្បីឲ្យបេសកកម្ម គ.ជ.ប ធានាឲ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ស្របតាមគោលនយោបាយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ តាមគោលនយោបាយនេះ គ.ជ.ប ចាំបាច់ត្រូវកសាង និងពង្រឹងប្រព័ន្ធមួយដែលមានតម្លាភាព និងអាចទុកចិត្តដោយដាក់ស្រ្តី និងបុរសឲ្យមានភាពស្មើគ្នាប្រកបដោយសមធម៌ ក្នុងការចូលរួមដំណើរការបោះឆ្នោត ជាមន្ត្រីរៀបចំការបោះឆ្នោត ឬក៏ជាបេក្ខភាពឈរឈ្មោះបោះឆ្នោត។

លោកជំទាវ តៃ ម៉ានីវ៉ុង បានមានប្រសាសន៍ឆ្លើយតបថា យកសំណើនេះទៅជូនថ្នាក់ដឹកនាំ គ.ជ.ប ដើម្បីឲ្យលោកពិចារណាលើករណីចាំបាច់នេះ។ ដំណាក់កាលដំបូងលោកជំទាវចង់ឲ្យសមាជិក គ.ជ.ប ជ្រើសរើសស្ត្រីឲ្យបានយ៉ាងតិចពី២០ទៅ៣០ភាគរយ ។

លោក ថេ ឈុនហាក់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ស្ត្រីចូលរួមបម្រើក្នុងវិស័យនយោបាយ ទទួលបានឱកាសចូលរួមក្នុងវិស័យនយោបាយនិងជាតំណាងក្នុងវិស័យមុខងារសាធារណៈ នោះនឹងធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១. លោកជំទាវ ដោក សុទ្ធា	ប្រធានក្រុមប្រឹក្សារខេត្តកំពង់ឆ្នាំង	ទូរស័ព្ទលេខ ០១២ ៦៨២ ៥៨៧
២. លោកជំទាវ យស ថានារី	សមាជិកក្រុមប្រឹក្សារខេត្តកំពង់ធំ	ទូរស័ព្ទលេខ ០១២ ៦៨២ ០១១
៣. លោកជំទាវ នួន នារតី	សមាជិកក្រុមប្រឹក្សារខេត្តកណ្តាល	ទូរស័ព្ទលេខ ០១២ ៧៧៧ ៥២១
៤. លោកស្រី ធីដា យិះ	នាយិកាអង្គការសីលការ	ទូរស័ព្ទលេខ ០១២ ៨៣៨ ៤៦៤
៥. កញ្ញា សេង រាសី	អ្នកសម្របសម្រួល គ.ស.ន	ទូរស័ព្ទលេខ ០១៧ ៩៣៣ ៣៣៦